

ENGLISH	TRANSLITERATION (TARGET LANGUAGE)
Traditional greeting.	ju'm ree up soo a (ជំរាប សួរ)
Reply to traditional greeting	ju'm ree up soo a (ជំរាប សួរ)
Welcome.	swaa gu'm (ស្វាគមន៍)
Hello.	soo a sday ee (សួស្ដី)
Good morning.	a' ru'n soo a sday ee (អរុណ សួស្ដី)
Good night.	ree a dtray ee soo a sday ee (រាត្រី សួស្ដី)
Good bye.	lee a haW ee (លា ហើយ)
How are you doing?	nay uk so'k sup baa ee jee a dtay? (អ្នក សុខ សប្បាយ ជា ទេ?)
How are you?	so'k sup baa ee dtay? (សុខ សប្បាយ ទេ?)
I'm fine, thanks, and you?	kinyom sroo ul boo ul dtay, or gu'n, jo'H nay uk? (ខ្ញុំ ស្រួលបួល ទេ, អរគុណ, ចុះ អ្នក?)

I'm pleased to meet you.	<p>kinyom sup baa ee jet naH daayil baan joo up nay uk</p> <p>(ខ្ញុំ សប្បាយ ចិត្ត ណាស់ ដែល បាន ជួប អ្នកៗ)</p>
What's up?	<p>may ich dtou?</p> <p>(ម៉េច ទៅ?)</p>
Thank you for your help.	<p>or gu'n daayil baan joo ay kinyom</p> <p>(អរគុណ ដែល បាន ជួយ ខ្ញុំៗ)</p>
Traditional reply to "How are you"?	<p>so'k sup baa ee dtay</p> <p>(សុខ សប្បាយ ទេៗ)</p>
I am fine.	<p>kinyom so'k sup baa ee jee a dtay</p> <p>(ខ្ញុំ សុខ សប្បាយ ជា ទេៗ)</p>
Thank you.	<p>or gu'n</p> <p>(អរ គុណៗ)</p>
Please.	<p>so'm on jUhgn</p> <p>(សុំ អញ្ជើញៗ)</p>
My name is ____.	<p>kinyom chmoo aH ____</p> <p>(ខ្ញុំ ឈ្មោះ ____ ៗ)</p>
Do you speak English?	<p>nay uk jeH ni' yee ay ong glay dtay?</p> <p>(អ្នក ចេះ និយាយ អង់គ្លេស ទេ?)</p>
I do not speak Khmer	<p>kinyom min jeH ni' yee ay kmaay dtay</p> <p>(ខ្ញុំ មិន ចេះ និយាយ ខ្មែរ ទេៗ)</p>
What is your name?	<p>nay uk chmoo aH ay?</p> <p>(អ្នក ឈ្មោះ អី?)</p>
What is the date of your birth?	<p>nay uk gaWt tngai ee naa, kai naa, chnum naa?</p>

	(អ្នក កើត ថ្ងៃ ណា, ខែ ណា, ឆ្នាំ ណា?)
Where were you born?	nay uk gaWt nou ay naa? (អ្នក កើត នៅ ឯ ណា?)
What is your rank?	nay uk bpay uk sa' ay? (អ្នក ពាក់ ស័ក្តិ អី?)
What is your nationality?	nay uk mee un sun jee ut ay? (អ្នក មាន សញ្ជាតិ អី?)
Do you have any identification papers?	nay uk mee un gror daah snaam ut ta' sun gnaan ay ee dtay? (អ្នក មាន ក្រដាស ស្នាម អត្តសញ្ញាណ អី ទេ?)
Do you have a passport?	nay uk mee un li' ket chlorng daayn dtay? (អ្នក មាន លិខិត ឆ្លង ដែន ទេ?)
What is your job?	nay uk twUh gaa ay? (អ្នក ធ្វើការ អី?)
Who is in charge?	nay uk naa mUhl gaa koH dtrou? (អ្នក ណា មើល ការ ខុស ត្រូវ?)
Where do you serve?	nay uk bom raW gorng dtoa up nou ay naa? (អ្នក បម្រើ កង ទ័ព នៅ ឯ ណា?)
Which group are you in?	nay uk nou kno'ng gro'm naa? (អ្នក នៅ ក្នុង ក្រុម ណា?)
Answer the questions.	so'm chlaW ee som noo a (សុំ ឆ្លើយ សំណួរ។)
Where are you from?	nay uk mok bpee naa?

	(អ្នក មក ពី ណា?)
Do you understand?	nay uk sdup baan dtay? (អ្នក ស្តាប់ បាន ទេ?)
I don't understand	kinyom sdup min baan dtay (ខ្ញុំ ស្តាប់ មិន បាន ទេ)
How much?	bpo'n maan? (ប៉ុន្មាន?)
How many?	bpo'n naa? (ប៉ុណ្ណា?)
Repeat it	taa wee a ma' dorng dtee ut (ថា វា ម្តង ទៀត)
Where is ____?	____ nou ay naa? (____ នៅឯ ណា?)
What direction?	nou dtœH naa? (នៅ ទិស ណា?)
Is it far?	nouv' chngaa ee dtay? (នៅ ឆ្ងាយ ទេ?)
Are there armed men near here?	mee un ju'n bpror dup aa wu't nou kbaay kbaay niH dtay? (មាន ជន ប្រដាប់ អាវុធ នៅ ក្បែរ នេះ ទេ?)
Where did they go?	bpoo uk gay dtou ay naa oH haW ee? (ពួក គេ ទៅ ឯ ណា អស់ ហើយ?)
What weapons?	aa wu't tu'n naa klaH? (អាវុធ ធុន ណា ខ្លះ?)

Speak slowly.	som ni' yee ay moo ay moo ay (សំ និយាយ មួយៗ)
Where is your unit?	ong gay uk pee up nay uk nou ay naa? (អង្គភាព អ្នក នៅ ឯណា?)
Where did you see them?	nay uk joo up bpoo uk gay nou ay naa? (អ្នក ជួប ពួក គេ នៅ ឯណា?)
Where is your family?	groo a saa nay uk nou ay naa? (គ្រួសារ អ្នក នៅ ឯណា?)